


**តើអាយដែដគឺជាអ្វី?**


អាយដែដ (iPad) គឺជាកុំព្យូទ័រមួយដែលអាចឱ្យលោកអ្នកប្រើកម្មវិធីអ៊ីនធឺណិត សាហ្វារី ដើម្បីចូលប្រើអ្វីៗនៅក្នុងអ៊ីនធឺណិត។ នៅពេលដែលលោកអ្នកភ្ជាប់ អាយដែដ របស់លោកអ្នកទៅនឹងអ៊ីនធឺណិត លោកអ្នកនឹងអាចចាប់ផ្តើម! មានប្រភេទ អាយដែដ ខុសៗគ្នា ហើយដើម្បីដឹងពីប្រភេទនៃអាយដែដរបស់លោកអ្នក សូមមើលនៅក្នុង**បណ្តាញតភ្ជាប់**នេះ។

**វិធីចូលប្រើវាយហ្វាយនៅក្នុងអាយដែដ**

- ជំហានទី ១ → បើក អាយដែដ ដោយចុចគន្លឹះបើកបិទ នៅផ្នែកខាងលើ ខាងស្តាំដៃនៃអាយដែដ ។ អ្នកគប្បីចាប់ផ្តើមពីទំព័រដើម (Home Screen)។ ប៉ះរូបសញ្ញា «Settings (រៀបចំ)»។
- ជំហានទី ២ → ប៉ះ «WiFi (វាយហ្វាយ)»
- ជំហានទី ៣ → រកមើលប្រព័ន្ធវាយហ្វាយរបស់ផ្ទះលោកអ្នក
- ជំហានទី ៤ → ជ្រើសយកវាយហ្វាយរបស់ផ្ទះលោកអ្នក
- ជំហានទី ៥ → បញ្ចូលពាក្យសម្ងាត់វាយហ្វាយរបស់ផ្ទះលោកអ្នក
- ជំហានទី ៦ → ប៉ះគន្លឹះ «Home» ដើម្បីត្រឡប់ទៅទំព័រដើមវិញ




នៅក្នុងរូបសញ្ញាដែលបានបង្ហាញនេះ មានចំណុចពីរអាចចូលទៅកាន់ **Settings Menu**



**កំណត់ចំណាំបន្ថែម** → បើសិនជាលោកអ្នកទទួលសារថាមានបញ្ហា សូមធ្វើយ៉ាងណាជ្រើសយកប្រព័ន្ធអ៊ីនធឺណិតរបស់ផ្ទះលោកអ្នក។

**កំណត់ចំណាំបន្ថែម** → បើសិនជាលោកអ្នកត្រូវការជំនួយបន្ថែម សូមមើល [Apple's Website](#) ។

**ចូលទៅប្រព័ន្ធរបស់សិស្ស (StudentNet)**



ជំហានទី ១ → ប៉ះលើរូបសញ្ញាចុចចូលរបស់ SDP




ជំហានទី ២ → បញ្ចូលឈ្មោះអ្នកប្រើរបស់លោកអ្នក (អត្តលេខរបស់សិស្ស)

ជំហានទី ៣ → បញ្ចូលពាក្យសម្ងាត់របស់សាលាលោកអ្នក

ជំហានទី ៤ → ចុច «Log in»

**ការចូលប្រើ ប្រភពព័ត៌មាន និង ថ្នាក់រៀនហ្វូហ្គោល នៅក្នុង Infinite Campus**

នៅពេលចុចចូលរួចហើយ ជ្រើសយក «Message Center (មណ្ឌលព័ត៌មាន)» ពីបញ្ជីដែលស្ថិតនៅផ្នែកខាងឆ្វេង។ ពីទំព័រនេះ លោកអ្នកអាចចូលប្រើកម្មវិធី Student Launchpad កម្មវិធី សៀវភៅមេរៀនតាមអ៊ិនធឺណិត និង កម្មវិធីហ្វូហ្គោល ដូចជា Drive, Docs និង ថ្នាក់រៀនហ្វូហ្គោល ក៏ដូចជាការធ្វើអន្តរាគមន៍តាមអ៊ិនធឺណិតនៅតាមសាលា (Lexia, iReady ។ល។)



**កំណត់ចំណាំបន្ថែម** → បើសិនជាគេចង់ឱ្យលោកអ្នកបញ្ចូលលេខសម្ងាត់ក្នុងអាយផែដ ដែលជាកម្មសិទ្ធិរបស់ក្រសួងអប់រំនេះ សូមបញ្ចូលលេខ «0000» តែប៉ុណ្ណោះ។

**ការចូលប្រើកម្មវិធីផ្សេងៗទៀតនៅក្នុង អាយផែដ**

អាយផែដនេះមានបញ្ចូលកម្មវិធីបន្ថែមជាច្រើនទៀត។ ដើម្បីប្រើកម្មវិធីណាមួយ គឺគ្រាន់តែប៉ះលើវាតែប៉ុណ្ណោះ។ នៅពេលឈប់ប្រើកម្មវិធី សូមចុចគន្លឹះ «Home» ដើម្បីត្រឡប់ទៅទំព័រដើមវិញ។

